



សុខភាព និងជីវិត
កាន់តែប្រសើរ

AIA 100 កាពារ PRO

បង្កើនការការពារលើជំងឺធ្ងន់ធ្ងរជាមួយទំហំការធានាដ៏ពេញលេញ



ជីវិតមានតែមួយប៉ុណ្ណោះ ហើយសុខភាពគឺជាកត្តាកំណត់សុខនិងទុក្ខ។ លោកអ្នកតែងតែប្រាថ្នាចង់បានសុខភាពល្អ និងអាយុយ៉ិនយូរ ដើម្បីទៅបានឃើញនិងជួយណែនាំដល់កូនចៅជំនាន់ក្រោយ។ ប្រសិនលោកអ្នកគ្រូសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ការគាំទ្រផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីបង់ថ្លៃព្យាបាល និងការយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺនេះរហូតបានជាសះស្បើយ គឺជាកត្តាដ៏សំខាន់បំផុត។

ជាមួយនឹងកំណើននៃជំងឺមិនឆ្លង មនុស្ស 43 លាននាក់បានស្លាប់ដោយសារប្រភេទជំងឺមិនឆ្លងនេះ ក្នុងនោះប្រភេទជំងឺមួយចំនួនដែលជាធាតុករដ៏ធំបំផុតនៅក្នុងពិភពលោក មានដូចជា ជំងឺសរសៃឈាមបេះដូង (ជំងឺបេះដូង និងជាប់សរសៃឈាមខួរក្បាល) ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺស្លូតក្អី^[1] ដែលស្មើនឹង 75% នៃការស្លាប់ទាំងអស់នៅទូទាំងពិភពលោក^[2]។ នៅប្រទេសកម្ពុជា ជំងឺមិនឆ្លងនេះ គឺជាជំងឺនាំមុខគេ នៃការស្លាប់ និងពិការភាព។ ការស្លាប់មុនអាយុបណ្តាលពីជំងឺមិនឆ្លងមានអត្រា 23% ក្នុងចំណោមប្រជាជនអាយុពី 30 ឆ្នាំ ដល់ 70 ឆ្នាំ^[2]។

ការចាប់ផ្តើមជំហានដំបូងទទួលយកការការពារលើជំងឺធ្ងន់ធ្ងរ មិនត្រឹមជាការធានាសុវត្ថិភាពផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ នេះពិតជាសកម្មភាពដ៏មានអត្ថន័យបង្ហាញពីការគិតគូរយកចិត្តទុកដាក់សម្រាប់ជីវិតរបស់យើង។ នៅពេលមានអ្វីនឹកស្មានមិនដល់កើតឡើង ការមានការការពារដែលត្រឹមត្រូវ ពិតជាអាចសម្រួលបន្ទុកផ្នែកហិរញ្ញវត្ថុ និងអាចផ្ដោតការយកចិត្តទុកដាក់តែលើការព្យាបាលជំងឺនេះឱ្យបានជាសះស្បើយ ជាពិសេសអាចរស់នៅជាមួយមនុស្សជាទីស្រឡាញ់បន្តទៀត។

[1] <https://www.who.int/news-room/fact-sheets/detail/noncommunicable-diseases>
[2] National Health Report 2024- published by Ministry of Health in February 2025

ហេតុអ្វីលោកអ្នកគួរប្រើសេវាសុខភាព AIA 100 ការពារ PRO ?

AIA 100 ការពារ PRO ត្រូវបានបង្កើតឡើងជាពិសេសក្នុងការជួយបង្កើនការការពារលើជំងឺធ្ងន់ធ្ងរ ជាមួយទំហំការការពារដ៏ពេញលេញ។ គម្រោងនេះ ជួយសម្រួលការចំណាយលើការព្យាបាលជំងឺធ្ងន់ធ្ងរ និងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុបានទាន់ពេលវេលាក្នុងកាលៈទេសៈដែលលោកអ្នកត្រូវការបំផុត។

ហេតុផលសំខាន់ 5 យ៉ាងដែលលោកអ្នកគួរប្រើសេវាសុខភាព **AIA 100 ការពារ PRO**^[1]

-  ដំបូងគេនៅក្នុងទីផ្សារផ្តល់ការការពាររហូតដល់ **118 ករណី**នៃជំងឺធ្ងន់ធ្ងរ ចាប់តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយ
-  ផ្តល់សំណងរហូតដល់ **50%** នៃអត្ថប្រយោជន៍សរុប នៅពេលធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង
-  បន្ថែមការការពារលើជំងឺបណ្តាលពីផលវិបាកនៃជំងឺទឹកនោមផ្អែម
-  ផ្តល់ទំហំការការពារដ៏ពេញលេញ ដែលបន្ថែមការធានាលើជំងឺធ្ងន់ធ្ងរ មិនប៉ះពាល់អត្ថប្រយោជន៍ចម្បង
-  សេវាគ្រប់គ្រង និងការប្រឹក្សាព្យាបាលផ្ទាល់ខ្លួន (**PMCM**) ការពិគ្រោះយោបល់ផ្នែកវេជ្ជសាស្ត្រផ្ទាល់ខ្លួន និងការណែនាំអំពីមតិទីពីរពីអ្នកជំនាញនៅក្រៅប្រទេស^[2]

អត្ថប្រយោជន៍សង្ខេប

ការការពារ និងអត្ថប្រយោជន៍ទទួលបានមានដូចបង្ហាញខាងក្រោម៖

ប្រភេទនៃការធានា	អត្ថប្រយោជន៍ផ្តល់ជូន
អត្ថប្រយោជន៍ផលវិបាកនៃជំងឺទឹកនោមផ្អែម	រហូតដល់ 20% នៃទឹកប្រាក់ធានារ៉ាប់រង
អត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង	រហូតដល់ 50% នៃទឹកប្រាក់ធានារ៉ាប់រង
អត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ	រហូតដល់ 100% នៃទឹកប្រាក់ធានារ៉ាប់រង

ការទូទាត់សរុបដែលបានធ្វើឡើងសម្រាប់អត្ថប្រយោជន៍ផលវិបាកនៃជំងឺទឹកនោមផ្អែម អត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង និងអត្ថប្រយោជន៍ដំណាក់កាលចុងក្រោយ គឺមិនលើសពី**100%** នៃទឹកប្រាក់ធានារ៉ាប់រងសម្រាប់ផលិតផល **AIA 100 ការពារ PRO**។ អត្ថប្រយោជន៍ការពារគ្រួសារ (អត្ថប្រយោជន៍លើមរណភាព) និងមិនត្រូវបានកាត់បន្ថយទំហំនៃទឹកប្រាក់ធានារ៉ាប់រង នៅពេលផលិតផលធានារ៉ាប់រងបន្ថែមនេះត្រូវបានផ្តល់សំណងរួចរាល់។

លក្ខខណ្ឌដែលអាចទទួលបានការធានា

- អាយុ **30 ថ្ងៃ - 60 ឆ្នាំ**
- ទទួលយកការការពារពី អេ អាយ អេ លើផលិតផលធានារ៉ាប់រងមូលដ្ឋានណាមួយដែលអនុញ្ញាតឱ្យភ្ជាប់ជាមួយផលិតផលធានារ៉ាប់រងបន្ថែមនេះ។

^[1] ផលិតផលធានារ៉ាប់រងបន្ថែមនេះធានាលើបរិយាយកាយ (សុខភាព)

^[2] សេវាកម្មនេះមិនរាប់បញ្ចូលថ្លៃធ្វើដំណើរ និងថ្លៃព្យាបាលទេ

ការបង់បុព្វលាភធានារ៉ាប់រង

- រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង៖ ស្របតាមផលិតផលធានារ៉ាប់រងមូលដ្ឋានដែលផលិតផលធានារ៉ាប់រងបន្ថែមនេះភ្ជាប់ជាមួយ។
- របៀបបង់បុព្វលាភធានារ៉ាប់រង៖ ស្របតាមផលិតផលធានារ៉ាប់រងមូលដ្ឋានដែលផលិតផលធានារ៉ាប់រងបន្ថែមនេះអាចភ្ជាប់ជាមួយ។
- មធ្យោបាយនៃការបង់បុព្វលាភធានារ៉ាប់រង៖ រាល់ទឹកប្រាក់ដែលត្រូវបង់ទៅក្រុមហ៊ុន ត្រូវធ្វើឡើងតាមមធ្យោបាយបង់ប្រាក់ដែលកំណត់ដោយក្រុមហ៊ុន។
- រយៈពេលអនុគ្រោះសម្រាប់ការបង់បុព្វលាភសកលកំណត់៖ រយៈពេលអនុគ្រោះចំនួន **30 (សាមសិប)** ថ្ងៃនៃថ្ងៃប្រតិទិន គិតចាប់ពីកាលបរិច្ឆេទដល់កំណត់បង់និងត្រូវបានអនុញ្ញាត សម្រាប់ការបង់បុព្វលាភធានារ៉ាប់រងបន្ទាប់។ បណ្ណសន្យារ៉ាប់រងនេះ និងបន្តមានសុពលភាពក្នុងកំឡុង រយៈពេលអនុគ្រោះនេះ។ ប្រសិនបើមានបុព្វលាភធានារ៉ាប់រងណាមួយ មិនទាន់បានបង់នៅពេលផុត រយៈពេលអនុគ្រោះ បណ្ណសន្យារ៉ាប់រងនេះនឹងអស់សុពលភាព និងលែងមានតម្លៃ ហើយក្រុមហ៊ុនមិនត្រូវមានកាតព្វកិច្ចក្នុងការផ្តល់ជូននូវអត្ថប្រយោជន៍ដែលមាននៅក្រោមបណ្ណសន្យារ៉ាប់រងនេះ។ ក្រុមហ៊ុននឹងបង់ជូនលោកអ្នកនូវតម្លៃសាច់ប្រាក់នៅពេលបោះបង់បណ្ណសន្យារ៉ាប់រង (ប្រសិនបើមាន) ដកបំណុលដែលមាននៅពេលបណ្ណសន្យារ៉ាប់រងនេះអស់សុពលភាព ឬបោះបង់ចោល។


ឧទាហរណ៍

លោកស្រីបុប្ផា មានអាយុ **30** ឆ្នាំ ជាអ្នកជំនួញខ្នាតតូចមួយ មានកូនពីរនាក់ក្នុងបន្ទុក។ ដើម្បីធានាថាកូន និងអាជីវកម្មរបស់គាត់ នឹងមិនមានផលវិបាកផ្នែកហិរញ្ញវត្ថុប្រសិនបើមានព្រឹត្តិការណ៍អកុសលណាមួយកើតឡើងចំពោះគាត់ដូច្នេះគាត់សម្រេចចិត្តទទួលយកការពារក្រោមផលិតផលមូលដ្ឋានពី អេ អាយ អេ ជាមួយនឹងរយៈពេលនៃការធានារ៉ាប់រង **25** ឆ្នាំ។

ក្នុងនាមជាម្តាយ និងជាអ្នកជំនួញម្នាក់ គាត់តែងតែប្រុងប្រយ័ត្នក្នុងការរៀបចំផែនការហិរញ្ញវត្ថុរបស់គាត់។ ដោយយល់អំពីការកើនឡើងនៃជំងឺមិនឆ្លង និងចំណាយលើថ្លៃព្យាបាលខ្ពស់ ដើម្បីការពារស្ថិរភាពហិរញ្ញវត្ថុក្រុមគ្រួសារ ក៏ដូចជាមុខជំនួញរបស់គាត់ គាត់សម្រេចចិត្តទិញផលិតផលធានារ៉ាប់រងមូលដ្ឋានការពារលើអាយុជីវិតជាមួយទឹកប្រាក់ធានាចំនួន **US\$100,000** និងភ្ជាប់បន្ថែមជាមួយផលិតផល **AIA 100 ការពារ^{PRO}** ការពារលើជំងឺធ្ងន់ធ្ងរជាមួយទឹកប្រាក់ធានាចំនួន **US\$20,000**។ បុព្វលាភធានារ៉ាប់រងដែលគាត់ត្រូវបង់ប្រចាំឆ្នាំសម្រាប់ **AIA 100 ការពារ^{PRO}** គឺ **US\$114.20** និងផលិតផលមូលដ្ឋាន **AIA សម្រាប់ជីវិត** គឺ **US\$454.10**។



លោកស្រីបុប្ផា 30 ឆ្នាំ	ទឹកប្រាក់ធានារ៉ាប់រង (អត្ថប្រយោជន៍លើមរណភាព)	រយៈពេលនៃការធានារ៉ាប់រង	រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង	ទឹកប្រាក់ធានារ៉ាប់រងលើផលិតផលធានារ៉ាប់រងបន្ថែម
	\$100,000	25ឆ្នាំ	25ឆ្នាំ	\$20,000



- នៅឆ្នាំធានាទី**5** លោកស្រី បុប្ផា ត្រូវបានពិនិត្យរកឃើញថាមានជំងឺមហារីកដែលបានបញ្ជាក់ថាមានដល់ដំណាក់កាលចុងក្រោយហើយ។ គាត់ទទួលបានប្រាក់សំណងសម្រាប់អត្ថប្រយោជន៍លើជំងឺធ្ងន់ធ្ងរចំនួន **US\$20,000** ពី **AIA 100 ការពារ^{PRO}** ។
- លោកស្រី បុប្ផា បានទទួលមរណភាពនៅឆ្នាំធានាទី**15** ជាចុងក្រោយក្រុមហ៊ុន អេ អាយ អេ បានផ្តល់សំណងសម្រាប់អត្ថប្រយោជន៍លើមរណភាពជាទឹកប្រាក់ចំនួន **US\$100,000** ហើយបណ្ណសន្យារ៉ាប់រងនេះត្រូវបានបញ្ចប់។



តារាងជំងឺធ្ងន់ធ្ងរ

តារាងប្រភេទជំងឺបណ្តាលពីផលវិបាកនៃជំងឺទឹកនោមផ្អែមសម្រាប់លោកអ្នកត្រូវបានធានារ៉ាប់រងអាយុ 18- 70ឆ្នាំ

ប្រភេទជំងឺធ្ងន់ធ្ងរ	ផលវិបាកនៃជំងឺទឹកនោមផ្អែម
 ជំងឺទឹកនោមផ្អែម	- ការកាត់ដៃ ឬជើងចេញដោយសារដោយសារតែផលវិបាកនៃជំងឺទឹកនោមផ្អែម - ការរលាកបាតភ្នែកដោយសារផលវិបាកនៃជំងឺទឹកនោមផ្អែម - ការខូចតម្រងនោមដោយសារផលវិបាកនៃជំងឺទឹកនោមផ្អែម

តារាងប្រភេទជំងឺធ្ងន់ធ្ងរសម្រាប់លោកអ្នកត្រូវបានធានារ៉ាប់រងអាយុ 30ថ្ងៃ- 70ឆ្នាំ (1/3)

ប្រភេទជំងឺធ្ងន់ធ្ងរ	ផលវិបាកនៃជំងឺទឹកនោមផ្អែម	ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ
 ជំងឺខួរក្បាល	- ការដាក់បំពង់បង្ហូរសារធាតុរាវចេញពីខួរក្បាល (ឧបករណ៍ Shunt) - ការវះកាត់ដុំសាច់Pituitary ជាផ្នែកមួយក្នុងខួរក្បាល - ជំងឺរលាកស្រោមខួរក្បាលដោយបាក់តេរី ដែលអាចជាសះស្បើយពេញលេញ - ជំងឺវិបត្តិប្រព័ន្ធប្រសាទចលនា ផ្នែកខាងដាយ (Peripheral Motor Neuropathy) - ជំងឺប៉ាកីនសុន (Parkinson's Disease) កម្រិតស្រាល - ការវះកាត់ នៃការរីកប៉ោងនៃសរសៃឈាមខួរក្បាល - ការសន្លប់បាត់បង់ស្លាតិ អស់រយៈពេល 72ម៉ោង - ជំងឺរលាកខួរក្បាលកម្រិតធ្ងន់ - មនុស្សត្រជាក់ - ជំងឺផ្លូវចិត្តកម្រិតធ្ងន់	- ជំងឺរលាកខួរក្បាលបង្កដោយបាក់តេរី ដែលខូចសរសៃប្រសាទជាអចិន្ត្រៃយ៍ - ជំងឺរលាកខួរក្បាល ដែលខូចសរសៃប្រសាទជាអចិន្ត្រៃយ៍ - សន្លប់ - បណ្តាលឱ្យមានឱនភាពនៃសរសៃប្រសាទអចិន្ត្រៃយ៍ជាមួយនឹងរោគសញ្ញាគ្លីនិក - ការវះកាត់ដុំសាច់ខួរក្បាល ដោយមានភាពធ្ងន់ធ្ងរជាក់លាក់ - ការវះកាត់ខួរក្បាល - ជំងឺឆ្អែចក្លាំង/ជំងឺរង្វង់ធ្ងន់ - Persistent Vegetative State (រោគសញ្ញា Apallic) - ការដាច់សរសៃឈាមខួរក្បាលដែលទាមទារការវះកាត់ខួរក្បាល - ជំងឺមិនអាចនិយាយរួចដែលមិនអាចត្រលប់មកធម្មតាបាន - ជំងឺបំផ្លាញកោសិកាសរសៃប្រសាទ - ជំងឺជាតិសុន - ការវះកាត់ការរៀបចំឆ្អឹងខ្នង - ការបាត់បង់ការគ្រប់គ្រងខ្លួនឯង - ការវិវឌ្ឍនៃពិការភាព Supranuclear
 ជំងឺមហារីក	- ជាលិកាមហារីកកើតនៅទីតាំងដើម (CIS) - មហារីកក្រពេញពេញប្រសាទដំណាក់កាលដំបូង - មហារីកក្រពេញពេញទីរួមដំណាក់កាលដំបូង - មហារីកក្រពេញពេញទីរួមដំណាក់កាលដំបូង - មហារីកគ្រាប់ឈាម ស្រាប់ដំណាក់កាលដំបូង - ជំងឺមហារីកជញ្ជាំងផ្នែកខាងក្នុង ក្រពះ ពោះវៀន - ជំងឺមហារីកកោសិកាស្បែកមេឡាណូស៊ីតដំណាក់កាលដំបូង (Early Melanoma)	ជំងឺមហារីក - កម្រិតធ្ងន់ធ្ងរដោយមិនរាប់បញ្ចូលជំងឺមហារីកដំណាក់កាលដំបូង

តារាងប្រភេទជំងឺធ្ងន់ធ្ងរសម្រាប់លោកអ្នកត្រូវបានធានារ៉ាប់រងអាយុ 30ថ្ងៃ- 70ឆ្នាំ (2/3)

ប្រភេទជំងឺធ្ងន់ធ្ងរ	ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង	ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ
 ជំងឺបេះដូង និង ប្រព័ន្ធសរសៃឈាម	18 ចង្កោមរោគសញ្ញានៃជំងឺវិបត្តិការវិវត្តពេញវ័យ នៃ កោសិកាគ្រាប់ឈាមក្រហមក្នុងខួរឆ្នាំ (Myelodysplastic Syndrome ឬ Myelofibrosis) 19 ការដាក់បញ្ចូលថ្មជំនួយបេះដូង ឬឧបករណ៍ភ្លោចបេះដូង 20 ការវះកាត់ព្យាបាលសរសៃឈាម Coronary 21 ការវះកាត់ផ្នែកតូចតាចនៃរាងកាយដើម្បីចូលព្យាបាលផ្នែកខាងក្នុង ឬខាងក្រៅសរសៃឈាម Aorta នៃប្រអប់ខ្នង ឬប្រអប់ពោះ 22 ការវះកាត់សរសៃអាទែ 23 ការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាលដោយការវះកាត់សរសៃឈាម Carotid និងការដាក់ stent 24 ការរាតត្បាតតិចតួចបំផុត ដោយការឆ្លងកាត់សរសៃឈាមបេះដូងដោយផ្ទាល់(MIDCAB) 25 ជំងឺសរសៃឈាមបេះដូងធ្ងន់ធ្ងរ 26 ការព្យាបាល Valve បេះដូងដោយមានការជំនួស balloon valvuloplasty 27 ការព្យាបាលដោយការជំនួសសន្ទះបិទបើក Percutaneous Valve 28 ការវះកាត់ជំងឺរលាកស្រោមបេះដូង Constrictive Pericarditis 29 ជំងឺលើសសំពាធឈាមដែលបង្កឡើងដោយជំងឺផ្សេងទៀត 30 ការវះកាត់ស្រោមបេះដូង 31 ការវះកាត់ដោយការផ្លាស់ប្តូរ Vena-cava Filter	66 ជំងឺស្លេកស្លាំង (ដែលបណ្តាលមកពីកង្វះគ្រាប់ឈាមក្រហម) អាផ្លាស្វិក ដែលមិនអាចជាសះស្បើយវិញបាន" 67 ជំងឺតាំងបេះដូង - នៃកម្រិតធ្ងន់ធ្ងរជាក់លាក់ 68 ការវះកាត់បង្រៀងផ្លូវសរសៃឈាម Coronary Artery 69 ការវះកាត់ប្រអប់ខ្នង ឬប្រអប់ពោះដើម្បីចូលព្យាបាលផ្នែកខាងក្នុង ឬខាងក្រៅ សរសៃឈាម Aorta នៃប្រអប់ខ្នង ឬប្រអប់ពោះ 70 ជំងឺដាច់សរសៃឈាមខួរក្បាល - ដែលបណ្តាលឱ្យមានការខូចខាតប្រព័ន្ធប្រសាទជាអចិន្ត្រៃយ៍ ជាមួយនឹងការបន្តនៃរោគសញ្ញាគ្លីនិក 71 ការវះកាត់សន្ទះបេះដូង 72 ជំងឺសាច់ដុំបេះដូង 73 ជំងឺលើសសំពាធឈាមដោយមិនមានមូលហេតុច្បាស់លាស់ 74 រោគសញ្ញា Eisenmenger ធ្ងន់ធ្ងរ 75 ជំងឺសរសៃឈាមក្បាលធ្ងន់ធ្ងរ 76 ជំងឺរលាកស្រោមបេះដូងដោយសារការឆ្លងបាក់តេរី
 ជំងឺក្រពះពោះវៀន	32 ជំងឺក្រិនប្រមាត់ 33 ការស្លាប់ជាលើកាល់តែងស្រួចស្រាវ 34 ការវិវឌ្ឍន៍នៃជំងឺក្រិនស្បែក ជាមួយជំងឺក្រេស	77 ជំងឺរលាកលំពែងក្តីដែលលាប់មកឡើងវិញ 78 ជំងឺប្រព័ន្ធរំលាយអាហារក្រិនដែលបង្កអោយមានបុសអន្ទង់ 79 ការវះកាត់ផ្នែកទាំងមូលនៃពោះវៀនតូច
 ជំងឺប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធរំលាយអាហារ ក្រពះ ពោះវៀន)	35 កម្រិតស្រាលនៃជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងពេញរាងកាយខ្លួនឯង ដែលបណ្តាលឱ្យរលាកតម្រងនោម 36 ចង្កោមរោគសញ្ញានៃជំងឺរលាកកោសិកាប្រសាទ Guillain-Barre	80 ជំងឺប្រព័ន្ធភាពស៊ាំ (SLE) ដែលបង្កអោយមានផលវិបាកនៃជំងឺតម្រងនោមធ្ងន់ធ្ងរ 81 ជំងឺSclerosisប្រើនិកនៃឆ្អឹង 82 ការវិវត្តន៍នៃ Scleroderma 83 ជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ 84 ការឆ្លងវីរុសហ៊ីវតាមរយៈការបញ្ចូលឈាម 85 ការឆ្លងវីរុសហ៊ីវតាមរយៈការធ្វើការងារ
 ជំងឺតម្រងនោម	37 ការវះកាត់យកតម្រងនោមមួយចេញ (ក្នុងចំណោមតម្រងនោមពីរ) 38 ជំងឺតម្រងនោមក្រាំង 39 ការកាត់ដុំសាច់នៃក្រពេញអាជ្រូងណាល	86 ការខូចតម្រងនោមដំណាក់កាលចុងក្រោយ

តារាងប្រភេទជំងឺធ្ងន់ធ្ងរសម្រាប់លោកអ្នកត្រូវបានធានារ៉ាប់រងអាយុ 30ថ្ងៃ- 70ឆ្នាំ (3/3)

ប្រភេទជំងឺធ្ងន់ធ្ងរ	ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង	ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ
 ជំងឺថ្លើម	40 ការវះកាត់យកថ្លើមយ៉ាងតិចមួយខ្លែបចេញ (ក្នុងចំណោមប្រាំបីខ្លែប) 41 ជំងឺក្រិនថ្លើមដែលបង្កដោយមេរោគ	87 ការខូចថ្លើមដំណាក់កាលចុងក្រោយ 88 រលាកថ្លើមដោយមេរោគ 89 រលាកថ្លើមកាំរស្មី
 ជំងឺសួត	42 ជំងឺរបេង 43 ការវះកាត់យកសួតមួយចេញ (ក្នុងចំណោមសួតពីរ)	90 ជំងឺសួតដំណាក់កាលចុងក្រោយ 91 ជំងឺក្រិនសួតធ្ងន់ធ្ងរ
 ការផ្លាស់ប្តូរសរីរាង្គ	44 ការផ្លាស់ប្តូរពោះវៀនតូច (ចាប់ពីមួយម៉ែត្រឡើងទៅ)	92 ការផ្លាស់ប្តូរបេះដូង 93 ការផ្លាស់ប្តូរសួត 94 ការផ្លាស់ប្តូរថ្លើម 95 ការផ្លាស់ប្តូរតម្រងនោម 96 ការផ្លាស់ប្តូរលំពែង 97 ការផ្លាស់ប្តូរខួរឆ្អឹង
 ជំងឺសរីរាង្គវិញ្ញាណ (សាច់ដុំ ត្រចៀក ភ្នែក)	45 ជំងឺពុកឆ្អឹងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យបាក់ឆ្អឹង និងតម្រូវអោយមានការវះកាត់ 46 ការវះកាត់ដាក់សរីរាង្គខាងក្នុងរបស់ត្រចៀកដែលមានរាងដូចខ្យង 47 ជំងឺដក់ពណ៌លើស្រទាប់ទីបីនៃភ្នែក រ៉េទីណា 48 ការផ្លាស់ប្តូរកញ្ចក់ភ្នែក 49 ជំងឺគ្រុនស្ទីតដៃជើង (Poliomyelitis) កម្រិតស្រាល 50 ការរលាកធ្ងន់ធ្ងរកម្រិតមធ្យម	98 ជំងឺគ្រុនស្ទីតដៃជើង (Poliomyelitis) 99 ជំងឺដំបៅបាក់តេរី 100 ការរលាកកម្រិតទីបី

តារាងប្រភេទជំងឺធ្ងន់ធ្ងរសម្រាប់អ្នកត្រូវបានធានារ៉ាប់រងអាយុ 30 ថ្ងៃ - 18 ឆ្នាំ

ប្រភេទជំងឺធ្ងន់ធ្ងរ	ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង	ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ
 ជំងឺបេះដូង និងប្រព័ន្ធសរសៃឈាម	1 ជំងឺកាហ្វេសាតី (ផ្អែកលើការធ្វើរោគវិនិច្ឆ័យ) 2 ជំងឺបាត់ក្នុងវ័យជំទង់ (ផ្អែកលើការធ្វើរោគវិនិច្ឆ័យ)	7 ជំងឺកាហ្វេសាតីកម្រិតធ្ងន់ធ្ងរ រួមជាមួយផលវិបាកចំពោះបេះដូង 8 ជំងឺបាត់ក្នុងវ័យជំទង់ (ដែលតម្រូវឱ្យមានការវះកាត់)
 ជំងឺក្រពះពោះវៀន	3 ជំងឺទឹកនោមផ្អែម ដែលខូចមុខងារអាំងស៊ុយលីន (ផ្អែកលើការធ្វើរោគវិនិច្ឆ័យ)	9 ជំងឺទឹកនោមផ្អែមសម្រាប់កុមារ ដែលខូចមុខងារអាំងស៊ុយលីនជាអចិន្ត្រៃយ៍
 ជំងឺប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធលែងរាហារក្រពះ ពោះវៀន)	4 ជំងឺរលាកសន្លាក់វ៉ារីសម្រាប់កុមារ (ផ្អែកលើការធ្វើរោគវិនិច្ឆ័យ)	
 ជំងឺតម្រងនោម	5 រោគសញ្ញានៃជំងឺតម្រងនោម ដែលតម្រូវឱ្យមានការសម្រាកព្យាបាលនៅមន្ទីរពេទ្យ	10 ការរលាកសរីរាង្គនៅក្នុងតម្រងនោម ដែលមិនអាចជាសះស្បើយវិញបាន រួមជាមួយរោគសញ្ញានៃជំងឺតម្រងនោម 11 រោគសញ្ញានៃជំងឺតម្រងនោមកម្រិតធ្ងន់ធ្ងរ
 ជំងឺសួត	6 ជំងឺហិតកម្រិតធ្ងន់ធ្ងរ	12 ជំងឺហិតកម្រិតធ្ងន់ធ្ងររ៉ាំរ៉ៃ ដែលមិនអាចជាសះស្បើយឡើងវិញ 13 ជំងឺខាន់ស្លាក់
 ជំងឺថ្លើម		14 ជំងឺតំណពូជម្យ៉ាងហៅថា វីលសុន
 ជំងឺសរីរាង្គវិញ្ញាណ (សាច់ដុំ ត្រចៀក ភ្នែក)		15 ជំងឺធ្ងន់ធ្ងរឆ្លងនៅលើដៃ ជើង និងមាត់ដែលមានផលវិបាកគំរាមកំហែងដល់អាយុជីវិត

រយៈពេលនៃការរង់ចាំ

រយៈពេលនៃការរង់ចាំសំដៅលើរយៈពេលមួយដែលត្រូវបានកំណត់ជាចំនួននៃថ្ងៃនិងរាប់ចាប់ផ្ដើមពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង និងក្នុងកំឡុងពេលដែលអាការៈជំងឺធ្ងន់ធ្ងរ មិនត្រូវបានធានាក្រោមផលិតផលធានារ៉ាប់រងបន្ថែមនេះ។

ផលិតផលធានារ៉ាប់រងបន្ថែមនេះ តម្រូវឱ្យមានរយៈពេលនៃការរង់ចាំ **120** (មួយរយម្ភៃ) ថ្ងៃនៃថ្ងៃប្រតិទិន សម្រាប់ជំងឺបណ្ដាលពីផលវិបាកនៃជំងឺទឹកនោមផ្អែម និងជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង និង **90** (កៅសិប) ថ្ងៃនៃថ្ងៃប្រតិទិន សម្រាប់ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ គិតចាប់ពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែមនេះ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។

ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រង ធ្វើការស្នើសុំដើម្បីបន្ថែមទឹកប្រាក់ធានារ៉ាប់រងនៃផលិតផលធានារ៉ាប់រងបន្ថែម នោះរយៈពេលនៃការរង់ចាំនឹងអនុវត្តសម្រាប់តែចំនួនដែលកើនឡើងដោយគិតបន្ទាប់ពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រងនៃទឹកប្រាក់ធានារ៉ាប់រងនៃផលិតផលធានារ៉ាប់រងបន្ថែមថ្មីត្រូវបានអនុម័ត។

ការទាមទារសំណង

ប្រសិនបើលោកអ្នកចង់ធ្វើការទាមទារសំណង លោកអ្នកត្រូវបំពេញទម្រង់បែបបទទាមទារសំណង និងផ្តល់ភស្តុតាង ក្នុងកំឡុងពេល **90** ថ្ងៃធ្វើការ ពីការកើតឡើងនៃព្រឹត្តិការណ៍ដែលត្រូវបានធានារ៉ាប់រង។ ដើម្បីទាមទារសំណង លោកអ្នកត្រូវចូលទៅកាន់ **AIA+** ឬ ទាក់ទងមកកាន់ក្រុមការងារផ្នែកអតិថិជន **+855 999 242** ឬ តេឡេក្រាមរបស់យើងខ្ញុំ **AIA Cambodia Bot** ឬស្វែងរកជំនួយពីទីប្រឹក្សាផែនការជីវិត អេ អាយ អេ។

រាល់ឯកសារ និងភស្តុតាងចាំបាច់ដែលត្រូវដាក់ភ្ជាប់ជាមួយនឹងទម្រង់បែបបទទាមទារសំណងមកកាន់ក្រុមហ៊ុន អេ អាយ អេ មានដូចជា វិក័យប័ត្រច្បាប់ដើមវិញ្ញាបនបត្រវេជ្ជសាស្ត្ររបាយការណ៍ចេញពីមន្ទីរពេទ្យនិងឯកសារវេជ្ជសាស្ត្រផ្សេងទៀត។ ក្នុងករណី កាលបរិច្ឆេទចូលសម្រាក និងកាលបរិច្ឆេទចេញពីមន្ទីរពេទ្យ គឺជាកាលបរិច្ឆេទតែមួយ នៅលើរបាយការណ៍ចេញពីមន្ទីរពេទ្យ ឬវិញ្ញាបនបត្រវេជ្ជសាស្ត្រ ត្រូវមានការបញ្ជាក់ពីកាលបរិច្ឆេទនិងពេលវេលាច្បាស់លាស់។ រាល់ឯកសារវេជ្ជសាស្ត្រទាំងអស់ត្រូវតែចេញដោយ និងទទួលស្គាល់ពីមន្ទីរវេជ្ជសាស្ត្រដែលមានអាជ្ញាបណ្ណស្របច្បាប់លើការផ្តល់សេវាព្យាបាលវេជ្ជសាស្ត្រនៅក្នុងប្រទេស។

លោកអ្នកទាមទារសំណងអាចស្នើសុំសំណងប្រសិនបើករណីត្រូវទាមទារសំណងនិងការព្យាបាលផ្នែកវេជ្ជសាស្ត្រកើតឡើងក្នុងកំឡុងពេលបណ្ណសន្យារ៉ាប់រងកំពុងមានសុពលភាព។

ទទួលយកសំណើធានារ៉ាប់រង



សូមទាក់ទង ទីប្រឹក្សាផែនការជីវិត AIA ឬសេវាបម្រើអតិថិជន AIA Client Care
ទូរស័ព្ទលេខ : (855) 86 999 242 / (855) 23 999 242,
អ៊ីមែល : KH.Care@aia.com,
គេហទំព័រ : aia.com.kh
តេឡេក្រាម : AIACambodia bot

ករណីមិនធានា

AIA 100 ការពារ^{PRO} មិនធានាលើ៖

- 1 ជំងឺ ឬការរីករាលដាលនៃជំងឺឆ្លងផ្លូវភេទ ដែលបានកំណត់ក្នុងតារាងជំងឺឆ្លងផ្លូវភេទ ឬ
- 2 រោគសញ្ញា ឬអាការៈរោគនៃអាការៈជំងឺឆ្លងផ្លូវភេទ ដែលបានកំណត់ថាជា “ជំងឺបណ្តាលពីផលវិបាកនៃជំងឺទឹកនោមផ្អែម” ឬ “ជំងឺឆ្លងផ្លូវដំណាក់កាលដំបូង” និង “ជំងឺឆ្លងផ្លូវដំណាក់កាលចុងក្រោយ” ត្រូវបានបង្ហាញឱ្យឃើញមុន ឬក្នុងកំឡុងរយៈពេលនៃការរស់ជាប់ ឬ
- 3 អាការៈជំងឺឆ្លងផ្លូវភេទឡើងដោយផ្ទាល់ ឬដោយប្រយោលពីស្ថានភាពមុនពេលធានារ៉ាប់រងដូចបានកំណត់ ដែលកើតមានមុនកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែមនេះ ដោយយកកាលបរិច្ឆេទចុងក្រោយគេ ឬ
- 4 អាការៈជំងឺឆ្លងផ្លូវភេទ ដែលតាមគំនិតរបស់ក្រុមហ៊ុន កើតមានដោយផ្ទាល់ ឬដោយប្រយោលពីវត្តមាននៃមេរោគ អេដស៍ (AIDS ឬ HIV) និងលក្ខណៈផ្សេងៗដែលពាក់ព័ន្ធ លើកលែងតែ ការឆ្លងវីរុសហ៊ីវតាមរយៈការបញ្ចូលឈាម និង ការឆ្លងវីរុសហ៊ីវតាមរយៈការធ្វើការងារ ដូចបានកំណត់នៅក្នុងឧបសម្ព័ន្ធ I - តារាងជំងឺឆ្លងផ្លូវភេទ។ ក្រុមហ៊ុន សូមក្បាល់ទី ក្នុងការតម្រូវឱ្យលោកអ្នកត្រូវបានធានារ៉ាប់រងទៅពិនិត្យឈាមកម្រិតវីរុសហ៊ីវ ដែលជាលក្ខណៈដំបូងបង្អស់ក្នុងការទទួលយកការទាមទារសំណងណាមួយ។ សម្រាប់គោលបំណងនៃផលិតផលធានារ៉ាប់រងបន្ថែមនេះ៖
 - i និយមន័យនៃជំងឺអេដស៍ (AIDS) ត្រូវតែជានិយមន័យដែលត្រូវបានប្រើ ដោយអង្គការសុខភាពពិភពលោកក្នុងឆ្នាំ 1987 ឬការកែប្រែណាមួយក្រោយមកទៀត ទៅលើនិយមន័យនោះដោយអង្គការសុខភាពពិភពលោក។
 - ii ការឆ្លងមេរោគនេះ ត្រូវបានចាត់ទុកថាបានកើតឡើងនៅពេលដែលការពិនិត្យឈាម ឬការពិនិត្យផ្សេងៗដែលពាក់ព័ន្ធ ហើយដែលតាមយោបល់របស់ក្រុមហ៊ុន បង្ហាញថាមានផ្ទុកវីរុសហ៊ីវ ឬអង់ទីកាប្រឆាំង មេរោគនេះ ឬ
- 5 រាល់ការធ្វើរោគវិនិច្ឆ័យលើអាការៈជំងឺឆ្លងផ្លូវភេទណាមួយ ទោះដោយផ្ទាល់ ឬដោយប្រយោល ដែលបណ្តាលមកពីជំងឺ ឬពិការភាពពិការណ៍ ឬដោយមេរោគពិការណ៍ ដែលត្រូវបានពិនិត្យ ឬធ្វើរោគវិនិច្ឆ័យឃើញ មុនពេលលោកអ្នកត្រូវបានធានារ៉ាប់រងមានអាយុ 17 (ដប់ប្រាំពីរ) ឆ្នាំ លើកលែងតែអាការៈជំងឺដែលបានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ ឬ
- 6 អាការៈជំងឺឆ្លងផ្លូវភេទណាមួយ ដែលកើតឡើងដោយសារការធ្វើឱ្យប្តូរប្រភេទភេទ ឬ
- 7 អាការៈជំងឺឆ្លងផ្លូវភេទណាមួយ ដែលកើតឡើងដោយផ្ទាល់ពីការពិសាគ្រឿងស្រវឹង ឬប្រើប្រាស់ថ្នាំញៀនហួសកម្រិត ឬ
- 8 អាការៈជំងឺឆ្លងផ្លូវភេទណាមួយ ដែលបណ្តាលមកពីស្ថានភាពផ្លូវកាយ ឬផ្លូវចិត្តដែលបានកើតមានមុនកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែមនេះ (ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ) ហើយដែលមិនបានបង្ហាញក្នុងតារាងស្មើសុំធានារ៉ាប់រង ឬប្រយោលការណ៍សុខភាព ឬ
- 9 ព្រឹត្តិការណ៍ណាមួយដែលបង្កឱ្យមានការទាមទារសំណង ទៅលើលោកអ្នកត្រូវបានធានារ៉ាប់រង ដែលបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ដោយចេតនារបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬបុគ្គលណាម្នាក់ដែលនឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ដែលត្រូវបង់ជូន ឬ
- 10 ការបរិច្ចាគផ្នែកណាមួយនៃរាងកាយរបស់លោកអ្នកដែលត្រូវបានធានារ៉ាប់រង ឬ
- 11 ចូលរួមក្នុងការបើកបរ ឬជិះ ក្នុងប្រភេទកីឡាប្រណាំងណាមួយ សកម្មភាពក្រោមទឹក ឬសកម្មភាពដែលមានគ្រោះថ្នាក់ផ្សេងទៀត ដូចជាការឡើងភ្នំ ឬចូលរួមភ្នំ ឬការលោតឆ្លុយ ឬការលោតបាញ់ហ្នឹង ឬ
- 12 ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន បូមផ្សោចាយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីលោកអ្នកត្រូវបានធានារ៉ាប់រងគឺជាលោកអ្នកដំណើរធម្មតា ឬសមាជិកលោកអ្នកបម្រើលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ណាមួយ ដែលធ្វើការជាប្រចាំតាមកាលវិភាគនៃលោកអ្នកធ្វើដំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ និងតាមគន្លងផ្លូវអាកាសសម្រាប់លោកអ្នកធ្វើដំណើរតាមផ្លូវអាកាស ឬ
- 13 ប្រសិនបើលោកអ្នកត្រូវបានធានារ៉ាប់រង មិនបានរស់រានមានជីវិតយ៉ាងហោចណាស់ 30 (សាមសិប) ថ្ងៃនៃថ្ងៃប្រតិទិន បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺឆ្លងផ្លូវភេទ។



ការិយាល័យកណ្តាល

អគារ ជីអាយអេ ថៅអ៊ី ជាន់ទី31 ផ្លូវសុភមង្គល ភូមិ14 សង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន រាជធានីភ្នំពេញ



សាខាសៀមរាប

ផ្លូវហ្សលដីឃ្លោល សាលាកន្សែង
សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
ខេត្តសៀមរាប



សាខាកំពង់ចាម

ភូមិ15 សង្កាត់កំពង់ចាម
ខណ្ឌកំពង់ចាម ក្រុងកំពង់ចាម
ខេត្តកំពង់ចាម



សាខាបាត់ដំបង

ផ្ទះលេខ2-6 ផ្លូវលេខ3 ភូមិកម្មករ
សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
ខេត្តបាត់ដំបង



សាខាកំពត

ផ្ទះលេខ700 ភូមិ1ឧសភា
សង្កាត់កំពង់កណ្តាល ក្រុងកំពត
ខេត្តកំពត

AIA Contact or Telephone

Website

ហ្វេសប៊ុក

086 999 242 | AIA.COM.KH | AIA CAMBODIA